




សេចក្តីលម្អិតរបស់អង្គការ AHHA

អង្គការ ការអប់រំ AHHA គឺជាអង្គការអន្តរជាតិមួយដែលផ្តល់នូវកម្មវិធីដែលទទួលបាន
ពានរង្វាន់ក្នុងការអភិវឌ្ឍន៍សក្តានុពលរបស់មនុស្ស។

ការរីកចម្រើនរបស់អង្គការ ការអប់រំ AHHA ចាប់តាំងពីឆ្នាំ២០០០មក ហើយបានបង្កើត

ទស្សនៈវិស័យរបស់យើង

ទស្សនៈវិស័យរបស់យើងគឺមនុស្សម្នាក់ៗដែលយើងអាចជួយគាត់បាន នឹងយល់
អំពីគោលបំណងដែលគាត់បានកើតមកក្នុងលោកនេះ ហើយយើងមានឧបករណ៍
ក៏ដូចជាកន្លែងសម្រាប់អភិវឌ្ឍសក្តានុពលរបស់គាត់ ក្នុងវិធីសាស្ត្រមួយពិត
ប្រាកដនិងពេញលេញ។

បេសកកម្មរបស់យើង

គោលបំណងរបស់យើង

គោលបំណងចម្បងរបស់អង្គការ ការអប់រំ AHHA នោះគឺផ្តល់ការអប់រំ
ប្រកបដោយគុណភាពខ្ពស់ និងពេញលេញ តាមរយៈកម្មវិធីដែលរៀបចំសម្រាប់
ការងារនិងបំណិនជីវិត ចំពោះយុវជនដែលគ្មានឱកាសហើយពួកគាត់ប្រឈមនឹង



ភាពក្រីក្រ: មិនអាចបង់ថ្លៃលើការអប់រំ ទោះតិចឬច្រើន

កាយសម្បទា: មិនអាចទប់ទល់នឹងការសិក្សាពីព្រោះកម្រិតនៃការផ្តោតអារម្មណ៍
ហើយនិងតម្រូវការ IQ ខ្ពស់

ការរើសអើងជាតិសាសន៍: ការដកហូត ឬ គ្មានការអប់រំអាស្រ័យលើ ភេទ ជាតិ
សាសន៍ សាសនា ។ល។

សេចក្តីលម្អិតអំពីស្ថាបនិក

លោកបណ្ឌិត Dr. Madenjit Singh ដែលមានងារថា លោកគ្រូធំ (Big Teacher) គឺជាអ្នកវិទ្យាសាស្ត្រ អ្នកច្នៃប្រឌិត និងជាលោកគ្រូ ហើយគាត់បានទទួលបទពិសោធន៍ដ៏លើសលប់ក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍ក្នុងប្រទេសចំនួន១០។ ហើយគាត់គឺជាគ្រូបង្វឹកកម្មវិធី SMCI ដែលទទួលស្គាល់នៅរដ្ឋតិចសាស(សហរដ្ឋអាមេរិក) ហើយគាត់គឺជាសាស្ត្រាចារ្យ ធំមួយរូបនៅសកលវិទ្យាល័យន័រតុនកម្ពុជា។

គាត់គឺជាសហគ្រិនសម្រាប់មនុស្សជាតិ ហើយគាត់បានប្រើជីវិតរបស់គាត់ក្នុងការលើកទឹកចិត្ត ហ្វឹកហាត់ និងជួយយុវជន ក្រីក្រក្នុងសហគមន៍ ឲ្យសម្រេចកិច្ចការជាច្រើនក្នុងជីវិត។ អស់រយៈពេល ជាង៣០ឆ្នាំ លោកបណ្ឌិត Dr.Madenjit

ពានរង្វាន់

គ្រូធើមទាំង១០នៃពាន
រង្វាន់គ្រូដ៏ធើមរបស់ពិភព
លោកក្នុងឆ្នាំ២០១៥

ពានរង្វាន់ប្រចាំឆ្នាំ២០១២
ដោយសមាគមន៍ Better
Malaysia Foundation

ឈ្មោះពាន់រង្វាន់ អាស៊ីប្រចាំ
ឆ្នាំ នៃប៉ូស្តអាស៊ីព័ត៌មាន
(CNA)ឆ្នាំ២០០៩

ទទួលបានដោយប្រទេសជប៉ុន
អំពីការផ្តល់នូវសេវាសហគមន៍ដ៏
ឆ្លើមក្នុងចំណោមសេវាសហគម
ន៍ទាំង១០០ទូទាំងពិភពលោក។

ការទទួលស្គាល់

- នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត មហាទេវី
- ប្រធានាធិបតីនៃប្រទេសទីម័រ ដែលបានឈ្មោះពានរង្វាន់ ល្អាចបំផុត
លោក ចូសេ រ៉ាម៉ុស ហូតា
- នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រ លោក ស្យាណាណា ហួសមេរី
- ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហនុ



លោកគ្រូធំ

“ យើងត្រូវតែមានតុល្យភាពក្នុងជីវិត។
វាគ្មានន័យទេបើរស់នៅដោយមិនបាន
សម្រេចគោលបំណង។ យើងត្រូវតែ
ចែករំលែកទៅអ្នកដទៃ ជាពិសេសអ្នក
ក្រីក្រ ដោយមិនគិតពីឋានៈនិង
សាសនាឡើយ។”

លទ្ធផល



បានបង្រៀនសិស្សជាង
150,000
នាក់



បង្កើត **150** មជ្ឈមណ្ឌល
តាំងពីឆ្នាំ **2000**



បង្រៀនសិស្សជាង
10,000 នាក់ប្រចាំថ្ងៃ



កម្មវិធីផ្លាស់ប្តូរបទពិសោធន៍
សម្រាប់សិស្ស 200 នាក់នៅ
ប្រទេស ម៉ាឡេស៊ី ឡាវ ថៃ
ស៊ីងហ្គាពួរ ឥណ្ឌា ទីម័រខាង
កើតនិងកម្ពុជា



បានហ្វឹកហ្វឺនគ្រួសារ
រដ្ឋចំនួន 400 នាក់



បង្រៀនភាសាអង់គ្លេស
ទៅសាលារដ្ឋចំនួន 30



កម្មវិធីការអប់រំទាំង 9



99 %
នៃសិស្សបញ្ចប់ការសិក្សា
ទទួលបានការងារធ្វើ



បានធ្វើសកម្មភាពក្នុង 7
មជ្ឈមណ្ឌលទូទាំងប្រទេស




អ្នកបញ្ចប់ការសិក្សាមានមុខ
តំណែងខ្ពស់
ដូចជា នាយក អ្នកគ្រប់គ្រង
សហគ្រិន។ល។

មជ្ឈមណ្ឌលតាមបណ្តាខេត្តនិងទីក្រុងត្រូវបានបង្កើតឡើងដើម្បីជួយ
ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សេវាសហគមន៍របស់យើង។ ដោយមានកម្មវិធី
ដូចជា ថ្នាក់សិក្សាភាសាអង់គ្លេសប្រចាំថ្ងៃដែលបង់កម្រៃសិក្សាតិច
តួច។ សាលា AHHA ប្រចាំនៅកម្ពុជាអាចបន្តបង្កើតឬចាប់ផ្តើម
គម្រោងការថ្មីដែលយើងផ្តល់ដល់សហគមន៍ក្រីក្រនូវការអប់រំ ឬសេ



មជ្ឈមណ្ឌលតាមបណ្តាខេត្តនិងទីក្រុង



មជ្ឈមណ្ឌលតាមបណ្តាខេត្តនិងទីក្រុងមិនត្រឹមតែដំណើរការសម្រាប់ផ្តល់ការអប់រំតែ
មួយមុខទេ ប៉ុន្តែដើរតួជាទីស្នាក់ការកណ្តាលសម្រាប់រៀបចំសេវាសហគមន៍ផ្សេងៗ
ផងដែរ។ អ្នកគ្រប់គ្រងនិងលោកគ្រូអ្នកគ្រូជារៀងៗរៀបចំសកម្មភាពសេវាសហគម
ន៍ដូចជា ការសម្អាតសហគមន៍ ការជួយអ្នកជិតខាង ការជួសជុលផ្លូវសាធារណៈជា
ដើម។ ក្នុងមជ្ឈមណ្ឌលផងដែរត្រូវបានប្រើប្រាស់សម្រាប់ការប្រគំតន្ត្រីនិងកម្មវិធី
ផ្សេងៗក្នុងសហគមន៍។

កម្មវិធីសិក្សានិងស្នាក់នៅ



កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅរយៈពេល២០ ខែ

យុវជនអាយុចាប់ពី១៦ឆ្នាំដល់២៤ឆ្នាំឆ្លងកាត់ការអប់រំរយៈពេល២០ខែលើការហ្វឹកហ្វឺនជំនាញការងារនិងបំណិនជីវិត។ សិស្សានុសិស្សសិក្សាប្រធានបទដូចជា៖ ភាសា ព័ត៌មានវិទ្យា ភាពជាអ្នកដឹកនាំ ការបង្រៀន ការគ្រប់គ្រង គណនេយ្យ ។ល។ ក្នុងការអនុវត្តន៍ជាក់ស្តែងសិស្សទាំងអស់ក្លាយជាគ្រូបង្រៀន អ្នកជំនួយការ និងការកាន់កាប់លើតួនាទីផ្សេងៗជាច្រើន



កម្មវិធីផ្ទះទីពីរ

កម្មវិធីផ្ទះទីពីរផ្តល់ដំណោះស្រាយដល់សិស្សកម្ពុជាជាច្រើនដែលខ្វះខាតសាលារៀនដោយការផ្តល់កន្លែងស្នាក់នៅក្នុងមជ្ឈមណ្ឌលយើងហើយពួកគេអាចទៅសាលារដ្ឋដែលនៅជិតនិងចូលរួមកម្មវិធីអប់រំរបស់សាលាយើងក្នុងពេលតែមួយ។



កម្មវិធីសម្រាប់វិស្សមកាលរយៈពេល៣ខែ

កម្មវិធីសម្រាប់វិស្សមកាល ៣ខែគឺអនុញ្ញាតឲ្យសិស្សរាល់គ្នាដែលចង់មកសិក្សាកំឡុងវិស្សមកាល ។ កម្មវិធីនេះគឺស្រដៀងទៅនិងកម្មវិធី ២០ខែ ក្នុងឆមាសទី ២។សិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ទទួលបានសញ្ញាបត្រកម្រិត ១ ឬ កម្រិត ២។



កម្មវិធីដែលមិនតម្រូវឲ្យសិស្សសិក្សានិងស្នាក់នៅ



ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួច

ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួចត្រូវបានផ្តល់សេវាកម្មក្នុងសាលារបស់យើង។ យើងផ្តល់ការអប់រំលើភាសាអង់គ្លេសនិងកុំព្យូទ័រប្រកបដោយគុណភាព។ វគ្គសិក្សានេះគឺសម្រាប់សិស្សសាលា សិស្សសកលវិទ្យាល័យ បុគ្គលិកក្រុមហ៊ុនដែលចង់រៀនភាសាអង់គ្លេសឬកុំព្យូទ័រ។ ថ្នាក់សិក្សាប្រចាំថ្ងៃគឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។



ថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់កុមារប្រចាំថ្ងៃ

ថ្នាក់សិក្សាដោយឥតគិតថ្លៃរបស់អង្គការ ការអប់រំ AHHA កម្ពុជាបង្រៀនសិស្ស ភាសាអង់គ្លេស ភាពច្នៃប្រឌិត មេត្តាករុណាធម៌ ហើយនិងតម្លៃសីលធម៌ក្រោមរូបភាពវីកាយ។

ក្មេងៗសិក្សាតាមរយៈការប្រាស្រ័យទាក់ទងគ្នាជាមិត្តភក្តិ និងធំជាច្រើន ដែលជួយឲ្យពួកគេអភិវឌ្ឍជំនាញសង្គម តាំងពីតូចៗ ថ្នាក់រៀនរបស់យើងផ្ដោតទៅលើការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនៃអត្តចរិតជំរឿននិងការអភិវឌ្ឍន៍សក្តានុពលរបស់ពួកគេ។



កម្មវិធីសិក្សាជាមួយដៃគូអនុវត្តប្រចាំថ្ងៃ

កម្មវិធីសិក្សាជាមួយដៃគូរបស់យើងគឺជាដៃគូរវាងសាលាអប់រំ AHHA កម្ពុជានិងសាលាបឋមសិក្សា អនុវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ឬកន្លែងផ្សេងៗដែលត្រូវការការអប់រំ។ យើងផ្តល់កម្មវិធីអប់រំរបស់យើង(ជាចម្បងភាសាអង់គ្លេស) រយៈពេល១ម៉ោងទៅ ២ម៉ោងក្នុងមួយថ្ងៃ។ ថ្នាក់សិក្សាគឺឥតគិតថ្លៃ ហើយសិស្សានុសិស្សរីករាយនិងការជួយបន្ថែមដែលពួកគេបានទទួលពីកម្មវិធីរបស់យើង។



កម្មវិធីផ្ទេរជំនាញវិជ្ជាជីវៈ



កម្មវិធីសម្រាប់ពលរដ្ឋល្អ (កម្មវិធីសម្រាប់អ្នកស្ម័គ្រចិត្តក្នុងស្រុក)

កម្មវិធីនេះគឺជំហូបង្កើនសមត្ថភាពឲ្យក្លាយជាគ្រូម្នាក់ដែលមានបទពិសោធន៍ អ្នកគ្រប់គ្រង និងអ្នកដឹកនាំក្នុងវិស័យសេវាសង្គមនិងការអភិវឌ្ឍន៍សហគមន៍។ សិស្សានុសិស្សក្នុងកម្មវិធីនេះចាប់យកនូវតួនាទីជាគ្រូបង្រៀន ឬកាន់កាប់លើកិច្ចការក្នុងសាលា ផ្ទះបាយក្នុងសាលាការរៀបចំសាលានិងកិច្ចការផ្សេងៗទៀត។



កម្មវិធីសម្រាប់ពលរដ្ឋល្អ (កម្មវិធីសម្រាប់អ្នកស្ម័គ្រចិត្តក្នុងស្រុក)

អ្នកស្ម័គ្រចិត្តធ្វើមៗដកបទពិសោធន៍២ឆ្នាំនៅប្រទេសក្រៅនៅក្នុងសាខាក្រៅប្រទេសរបស់យើងដូចជា៖ ប្រទេសឡាវ ឬប្រទេសទីម័រ។ បន្ទាប់ពីទទួលបានបទពិសោធន៍និងការអភិវឌ្ឍន៍ជំនាញជាច្រើន អ្នកស្ម័គ្រចិត្តទាំងអស់ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីធ្វើការផ្ទេរចំណេះដឹងនិងជំនាញដែលទទួលបានទៅយុវជនខ្មែររយៈពេល៦ខែ។



កម្មវិធីការផ្ទេរភាពជាអ្នកដឹកនាំ (គ្រប់គ្រងសាលា>>មានសាលាផ្ទាល់ខ្លួន)

អ្នកស្ម័គ្រចិត្តនឹងអនុវត្តជំនាញទាំងនេះដោយគ្រប់គ្រងមជ្ឈមណ្ឌលនៅតាមខេត្តក្រោមការត្រួតពិនិត្យពីថ្នាក់ដឹកនាំរបស់អង្គការ ការអប់រំ AHHA។ នៅពេលដែលពួកគេបានអភិវឌ្ឍគ្រប់ជំនាញទាំងអស់ពួកគេអាចធ្វើសេវាកម្មសង្គមដោយខ្លួនរបស់ពួកគេផ្ទាល់ ហើយយើងនឹងផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកគ្រប់គ្រងទាំងអស់ដើម្បីឲ្យពួកគេអាចបន្តដំណើរការនៃមជ្ឈមណ្ឌលដោយឯករាជ្យ។





សូមអរគុណ

ក្នុងការជួយយើងសម្រេច
គោលបំណង!



តើអ្នកអាចជួយឧបត្ថម្ភយើងដោយរបៀបណា?

គម្រោងថវិកា

ទ្រព្យសម្បត្តិសកម្មថេរ

ការពិពណ៌នា	ចំនួនដែលត្រូវទិញ	តម្លៃរាយ	តម្លៃសរុប
កុំព្យូទ័រ	50	250 ដុល្លារ	12,500 ដុល្លារ

ស្ថិតិនិងបញ្ហា

សិស្សកម្ពុជាចំនួន៤៥.២ ភាគរយបានចុះឈ្មោះចូលរៀនក្នុងការអប់រំជាន់ខ្ពស់ហើយសិស្សកម្ពុជាតែ១៣.១ភាគរយប៉ុណ្ណោះទទួលបានការអប់រំជាន់ខ្ពស់។ អត្រាការបោះបង់ការសិក្សាខ្ពស់ពេលដែលសិស្សចូលសិក្សាថ្នាក់អនុវិទ្យាល័យ។ អាស្រ័យលើការស្រាវជ្រាវបានបង្ហាញថាអត្រាសិស្ស២១ភាគរយទាបជាងសិស្សអនុវិទ្យាល័យឆ្នាំ២០១៤។ ទោះបីជាតំបន់ក្រីក្រជាច្រើនយោងយុវជនមានការរីកចម្រើនក្នុងការចូលរៀនថ្នាក់ខ្ពស់ក៏ដោយ អត្រាចុះឈ្មោះចូលរៀននៅតែទាបបើប្រៀបធៀបទៅនឹងយុវជនតំបន់ជាយក្រុងនិងយុវជនជាកូនអ្នកមាន។ ការបង្ហាញថ្មីៗមួយដែលធ្វើដោយ INSEAD (ការប្រគូតប្រវែងទៀតកោសល្យពិភពលោកឆ្នាំ២០១៨) បានបញ្ជាក់ថាក្នុងចំណោមប្រទេសចំនួន១១៩ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១១៣ទៅលើជំនាញបច្ចេកទេសដូចជាជំនាញ កុំព្យូទ័រជាដើម។ ជាមួយសមាហរណកម្មប្រទេសអាស៊ាន ការអប់រំមួយនេះផ្តល់សក្តានុពលធំធេងនៃការលូតលាស់នៃសេដ្ឋកិច្ច ប៉ុន្តែដោយសារអត្រាភាគរយទាបនៃការទទួលបានការអប់រំរបស់សិស្សកម្ពុជាធ្វើឲ្យពួកគេមានគុណវិបត្តិធ្ងន់ធ្ងរនៅពេលដែលពួកគេប្រឈមមុខជាមួយធនធានមនុស្សដែលមានដែលមានជំនាញច្រើនជាងពួកគេមកពីបណ្តាប្រទេសអាស៊ាន។ ត្រូវតែមានការជម្រុញដ៏ខ្លាំងក្លាបន្ទាន់សម្រាប់ការអប់រំនិងការអភិវឌ្ឍន៍។

ការជួយឧបត្ថម្ភ

យើងខ្ញុំអញ្ជើញអ្នកដើម្បីក្លាយជាដៃគូជាមួយយើងក្នុងឱកាសដ៏ប្រសើរបំផុតក្នុងការពាំនាំយកការអប់រំផ្នែកកុំព្យូទ័រទៅយុវជនក្រីក្រនៅកម្ពុជា។ តាមរយៈការជួយឧបត្ថម្ភរបស់អ្នកយើងនឹងទិញកុំព្យូទ័រចំនួន៥០គ្រឿង ដើម្បីបង្រៀនកុំព្យូទ័រដល់កូនសិស្សចំនួន២៥០ប្រចាំថ្ងៃនៅក្នុងមជ្ឈមណ្ឌលធំរបស់យើង។

តម្លៃកុំព្យូទ័រមួយគ្រឿងគឺ ២៥០ដុល្លារអាមេរិក ដូច្នេះហើយយើងត្រូវការថវិកាចំនួន ១២៥០០ដុល្លារអាមេរិកដើម្បីទិញកុំព្យូទ័រចំនួន៥០គ្រឿងសម្រាប់ធ្វើសកម្មភាពនៅមជ្ឈមណ្ឌលធំរបស់យើងដែលមានទីតាំងនៅភ្នំពេញ។

សេចក្តីផ្តើមការងាររបស់នាយក

អរគុណចំពោះពេលវេលាដែលអ្នក
ពិចារណាជួយឧបត្ថម្ភយើងក្នុងការខិតខំប្រឹងប្រែង
អប់រំសិស្សកម្ពុជាមកពីបណ្តាសហគមន៍ក្រីក្រ។
តាមរយៈអង្គការ ការអប់រំ AHHA កម្ពុជា រូបខ្ញុំពិត
ជាមានអត្ថិភាពដ៏ខ្ពង់ខ្ពស់ក្នុងបេសកកម្មលើ
ការអភិវឌ្ឍន៍និងធ្វើឲ្យមានការរីកចម្រើននូវជីវិត
យុវជនក្រីក្រ។ អស់រយៈពេល២០ឆ្នាំនេះខ្ញុំនិង
សមាជិកក្រុមរបស់ខ្ញុំបានធ្វើការយ៉ាងសកម្ម
ក្នុងការនាំយកការអប់រំទៅដល់សិស្សកម្ពុជាហើយសកម្មភាពនេះវាពិតជាលំបាកនិងពេញចិត្ត
រីករាយផងដែរ។



សព្វថ្ងៃនេះ អង្គការ ការអប់រំ AHHA កម្ពុជាបានជួយយុវជនក្រីក្រនៅកម្ពុជាជាង១០០០០០
នាក់ក្នុងការទទួលកម្មវិធីអប់រំនិងសេវាកម្មសង្គមដែលមានគុណភាព។ បច្ចុប្បន្នយើងបាននិង
កំពុងប្រតិបត្តិការក្នុងបណ្តាញមជ្ឈមណ្ឌលចំនួន ០៧ នៅទូទាំងប្រទេស។ យើងទាំងអស់គ្នានៅ
តែបន្តព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានការរីកចម្រើនដល់មនុស្សនិងសហគមន៍
ច្រើនទៀតហើយនិងចុងឆ្នាំ២០១៩ឬយូរបំផុតឆ្នាំ២០២០យើងនឹងផ្តល់សេវាកម្មជំនាញកុំព្យូទ័រ
ដល់សិស្សចំនួន២៥០នាក់ក្នុងមជ្ឈមណ្ឌលធំរបស់យើងប្រចាំថ្ងៃ។

លទ្ធផលដែលយើងបានទទួលសព្វថ្ងៃមិនអាចទៅរួចទេប្រសិនបើគ្មានការប្រទានពរពី
ព្រះ ពីសមាជិកក្រុមជំនួយស្វាមី និងការជួយឧបត្ថម្ភបរិច្ចាគរបស់អ្នករាល់គ្នា។
ដើម្បីសម្រេចគោលបំណងរបស់យើង យើងត្រូវការកុំព្យូទ័រចំនួន៥០គ្រឿងដែលកុំព្យូទ័រនីមួយៗ
មានតំលៃ២៥០ដុល្លារអាមេរិក ដើម្បីរៀបចំនិងតំណើរការរយៈពេល៥ឆ្នាំ។ ដូច្នេះហើយយើង
សូមអញ្ជើញអ្នកជាដៃគូជាមួយយើងក្នុងការផ្តល់កំលាំងដល់ជីវិតអ្នកក្រីក្រដោយការឧបត្ថម្ភកុំព្យូ
ទ័រចំនួន១ឬក៏លើសពីនេះទៀត។

ការបរិច្ចាគរបស់អ្នកនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពគ្រប់
គ្រាន់ហើយការជួយឧបត្ថម្ភរបស់អ្នកនឹងផ្លាស់ប្តូរជីវិតយុវជនកម្ពុជាក្រីក្រជាច្រើនអ្នក។

យើងអញ្ជើញអ្នកទាំងអស់គ្នាដើរលើវិថីនៃភាពប្រសើរអស្ចារ្យជាមួយយើងដើម្បីអភិវឌ្ឍ
ភាពប្រសើរនាថ្ងៃអនាគត។

ដោយសេចក្តីស្មោះត្រង់

ស៊ីឌី ស៊ីង



គ្រូដ៏អស្ចារ្យពន្យល់អ្វីៗងាយៗ
ដល់សិស្សឲ្យយល់!



Phone: +855 12 619 719 / +855 16 619 719
Email: cd.singh.ahhaeducation@gmail.com
អាសយដ្ឋាន: ភូមិមិត្តភាព១ សង្កាត់ព្រៃកង្កែប ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ កម្ពុជា

www.ahhaeducation.org